



រោគសញ្ញាដ៏កម្រនៃជំងឺកូវីដ-១៩ ដែលកើតឡើងនៅលើកុមារ

កុមារភាគច្រើនដែលកើតជំងឺកូវីដ-១៩ គឺជាករណីដែលមានរោគសញ្ញាស្រាល ។ ទោះជាយ៉ាងណាក៏ដោយ កុមារនឹងយុវជនមួយចំនួនអាចលេចចេញនូវរោគសញ្ញាស្ថិតស្ថានដ៏កម្រខ្លះៗដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សវ័យក្មេងដែលកើតជំងឺកូវីដ-១៩ ។ រោគសញ្ញាស្ថិតស្ថាននោះត្រូវបានហៅថា “បណ្តុំរោគសញ្ញានៃការរលាកនៅលើច្រើនប្រព័ន្ធនៃរាងកាយកុមារ” (Multisystem Inflammation Syndrome in Children) ឬហៅកាត់ថា MIS-C ។ កុមារឬយុវជនដែលមានបណ្តុំរោគសញ្ញានេះនឹងត្រូវបានអនុញ្ញាតឱ្យចូលសម្រាកនៅក្នុងមន្ទីរពេទ្យជាចាំបាច់ដើម្បីទទួលបានការព្យាបាល ។ មិនមែនកុមារគ្រប់រូបដែលមានបណ្តុំរោគសញ្ញា MIS-C នឹងមានរោគសញ្ញានៃជំងឺកូវីដ-១៩ នោះទេ ហើយកុមារមួយចំនួនអាចនឹងមានរោគសញ្ញានៃជំងឺកូវីដ-១៩ ច្រើនសប្តាហ៍ពីមុនមក ។

ទោះបីរោគសញ្ញានោះកម្រនឹងឃើញមាននៅលើកុមារក៏ដោយ ឪពុកម្តាយនិងអ្នកថែទាំកុមារត្រូវយកចិត្តទុកដាក់តាមសង្កេតមើលកុមារនូវរោគសញ្ញាមួយចំនួនដូចខាងក្រោមនេះ ៖

- គ្រុនក្តៅមិនបាត់លើស២៤ម៉ោង
- អស់កម្លាំង, មានអារម្មណ៍ហត់នឿយខ្លាំង
- ឈឺពោះ
- រាករុះ
- ចង្កោរ
- កន្ទាលក្រអាក
- ជំងឺភ្នែកក្រហម
- ឈឺក

សូមទាក់ទងវេជ្ជបណ្ឌិតរបស់អ្នកជាបន្ទាន់ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាទាំងនេះ ។

ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាដ៏ធ្ងន់ធ្ងរខាងក្រោមនេះ សូមបញ្ជូនកូនអ្នកទៅមន្ទីរសង្គ្រោះបន្ទាន់ ៖

- ពិបាកដកដង្ហើម
- ឈឺទ្រូង ឬក៏ឈឺទ្រូង
- បបូរមាត់ឬមុខឡើងពណ៌ស្វាយ
- ឈឺពោះខ្លាំង
- រង្វេងវង្វាន់ស្មារតី
- មិនអាចដឹងខ្លួនបានយូរ ឬមិនអាចភ្ញាក់ដឹងខ្លួន

ប្រសិនបើអ្នកមិនមានវេជ្ជបណ្ឌិតប្រចាំគ្រួសារទេ សូមទាក់ទងមកការិយាល័យនៃ “កម្មវិធីទទួលសេវាសុខភាពសហគមន៍” ([Community Health Access Program or CHAP](#)) (គេហទំព័រជាភាសារអង់គ្លេស) ដើម្បីស្វែងរកទទួលបានវេជ្ជបណ្ឌិត, វេជ្ជបណ្ឌិត ឬ គិលានុបដ្ឋាយិកាម្នាក់ និងសេវាថែទាំសុខភាពប្រកបដោយគុណភាពដែលអ្នកមានលទ្ធភាពបង់ប្រាក់បាន ។ វាជាសេវាកម្មឥតគិតថ្លៃ ហើយមានអ្នកបកប្រែភាសា។

- លេខទូរស័ព្ទ: 1-800-756-5437
- អ៊ីម៉ែល: CHAP@kingcounty.gov
- វិបសែច: www.kingcounty.gov/CHAP (គេហទំព័រជាភាសារអង់គ្លេស)

សូមស្វែងយល់ចំណេះដឹងបន្ថែមពី “មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងនៃសហរដ្ឋអាមេរិក” ([CDC](#)) ព្រមទាំងព័ត៌មានដែលគេបានបកប្រែជាភាសាអេស្ប៉ាញ, ភាសាកូរ៉េ, ភាសារៀតណាម និងភាសាចិន ។